



5 ថ្ងៃនៅឈៀងម៉ែ

ថ្ងៃទី 1 - ថ្ងៃពុធ (អាហារថ្ងៃត្រង់និងពេលល្ងាច)

- ✓ ធ្វើតំណើរទៅអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ែដើម្បីទៅទស្សនាមជ្ឈមណ្ឌលឈៀងម៉ែ
- ✓ ទស្សនាប្រាសាទបុរាណឡានណានៃទីក្រុងឈៀងម៉ែដូចជា: Wat Chedi Luang, Wat Phra Singh Temple, Wat Sri Suphan ត្រូវបានគេស្គាល់ផងដែរថាជា the Silver Temple and Wat Ket Karam, ដែលមានសារមន្ទីរឡានណា។
- ✓ ពិសារអាហារថ្ងៃត្រង់នៅ Baan Huen Phen: ហើយភ្នកម្ហូបដែលពិសេសនៅឡានណាគឺ "Khao Soi" (ការីសាច់មាន់)។
- ✓ ទៅលេងកម្សាន្តនៅផ្សារ Warorot។
- ✓ ដើរកម្សាន្តនៅ Chinatown។
- ✓ ដើរកំសាន្តនៅ the Flower Market & Mae Ping River។
- ✓ ដើរកម្សាន្តDoi Suthep Mountain Temple និង ទស្សនាថ្ងៃលិចយ៉ាងស្រស់ស្អាត។
- ✓ ធ្វើតំណើរពី Chiang Mai to Saraphi ជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ (15 គីឡូម៉ែត្រខាងក្រៅក្រុង)។
- ✓ យើងខ្ញុំនឹងប្រាប់អំពីប្រពៃណីទំនៀមទម្លាប់របស់ឡានណានៃប្រទេសថៃនឹងការរស់នៅជាមួយគ្រួសារថៃ។
- ✓ ពិសារអាហារពេលល្ងាចនៅផ្ទះ Moo-Ka-Ta (សាច់អាំងនៃប្រទេសថៃ)។
- ✓ ពិសារអាហារពេលយប់នៅ Ban Suan Thanormpat (shared double / twin / triple room)

ថ្ងៃទី 02 - ថ្ងៃប្រហស្សត្រី អាហារពេលព្រឹក) & អាហារថ្ងៃត្រង់និងពេលល្ងាច(

- ✓ ពិសារអាហារពេលព្រឹកនៅ Ban Suan Thanormpat Resort (ស្ទើរថៃ(។
- ✓ ធ្វើតំណើរពី Saraphi to Mae Wang NP ជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ (52 គីឡូម៉ែត្រ -1 ម៉ោង(។
- ✓ ដើរលេងកំសាន្តតាមព្រៃនិងព្រៃស្រោងនៅឧទ្យានជាតិ Mae Wang) 2 ម៉ោង(។
- ✓ ពិសារអាហារថ្ងៃត្រង់នៅ Mae Wang Phairin Resort) ម្ហូបថៃ(។

- ✓ ទស្សនាដំរីសារាហ្វីនៅឧទ្យានជាតិ Mae Wang(1 ម៉ោង(។
- ✓ ជិះកូនលេងតាមបណ្តោយទន្លេ Wang នៅឧទ្យានជាតិ Mae Wang:)ជាមួយឧបករណ៍ហែលទឹក -2 ម៉ោង(។
- ✓ ធ្វើតំណើរពី Mae Wang NP. to Chiang Mai ជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ) 52 គីឡូម៉ែត្រ -1 ម៉ោង(។
- ✓ ពិសារអាហារពេលល្ងាចនៅ Steak Bar Cafe(អាហារអន្តរជាតិ) ។
- ✓ ទស្សនាផ្សារទំនើប Maya Shopping Mall នាពេលទំនេរ។
- ✓ ទស្សនាស្រុកសែលទាន់សម័យគឺ Nimman Haemin។
- ✓ ធ្វើតំណើរទៅកណ្តាលទីក្រុងឈៀងម៉ៃជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ។
- ✓ ទស្សនាផ្សារត្រីដ៏ល្អឃើញនៅក្នុងទីក្រុង។
- ✓ ធ្វើតំណើរពី Chiang Mai to Saraphi ជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ) 15 គីឡូម៉ែត្រខាងក្រៅក្រុង(។
- ✓ ពិសារអាហារពេលយប់នៅ Ban Suan Thanormpat Resort (shared double / twin / triple room)។

ថ្ងៃទី 03 - ថ្ងៃសុក្រ អាហារពេលព្រឹក) & អាហារពេលល្ងាច(

- ✓ ពិសារអាហារពេលព្រឹកនៅ Ban Suan Thanormpat Resort (បែបថៃ(។
- ✓ ការធ្វើដំណើរកម្សាន្តក្នុងតំបន់ដោយរថយន្ត (songthaew)។
- ✓ យើងមានអ្នកជំនាញខាងម៉ាស្សាជំនាញស្បែកដែលមានបទពិសោធន៍យូរឆ្នាំ។

យើងបានបែងចែកជា៤ ជន:

1. ១ម៉ោងការម៉ាស្សា :ពេញរាងកាយតាមបែបប្រពៃណីថៃ (option foot reflexology)។
2. ១/២ម៉ោង :សូណាចំហាយរុក្ខជាតិ។
(ពិសារអាហារថ្ងៃត្រង់)គឺនៅក្នុងការចំណាយផ្ទាល់ខ្លួន(។
3. ការភ្ញកភេសជ្ជៈ: ១០ រសជាតិប្រភេទផ្សេងគ្នា។
4. ការភ្ញកភេសជ្ជៈ:ផ្លែឈើត្រូពិច ១០ រសជាតិខុសៗគ្នា។

- ✓ ការហែលទឹកលេងកម្សាន្តនៅ Golden Elephant Resort (option play mini-golf = at own expense)។
- ✓ ពិសារអាហារពេលល្ងាចនៅហាង Aiya Cafe (Shabu សម្រាប់ ៤ នាក់ក្នុងមួយតុ(។
- ✓ មានការបែងចែកជាក្រុមធ្វើការប្រកួតប្រជែងដ៏អស្ចារ្យ។
- ✓ ពិធីជប់លៀងលាគ្នា Khom Loi Launchនៅឯផ្ទះថៃ។
- ✓ ពិសារអាហារពេលយប់នៅ Ban Suan Thanormpat (shared double / twin / triple room)

ថ្ងៃទី 04 - ថ្ងៃសៅរ៍ អាហារពេលព្រឹក) & អាហារពេលល្ងាច(

- ✓ ពិសារអាហារពេលព្រឹកនៅ Ban Suan Thanornpat Resort (បែបថៃ)។
- ✓ ការធ្វើដំណើរកម្សាន្តក្នុងតំបន់ដោយរថយន្ត (songthaew)។
- ✓ ដឹងអំពីសិល្បៈរបស់ឡានណានិងសិប្បកម្មអំឡុងពេលដែលទៅទស្សនានៅឧស្សាហកម្មក្នុងស្រុកដូចជា:
 1. ទស្សនា Pa Bong :ភូមិត្បាញរទេះបូស្សី។
 2. ទស្សនា Ban Muang Kung: ភូមិផលិតគ្រឿងស្នូនដី។
 3. ទស្សនា Ban Tawai: ភូមិចម្កាក់ឈើ។
អាហារថ្ងៃត្រង់)ការចំណាយផ្ទាល់ខ្លួន - (អាចទៅ suggest Love Me Cafe។
 4. ទស្សនា Ban Jang Nak: ដំរីធ្វើភូមិ។
 5. ទស្សនា Bor Sarng: ភូមិផលិតឆ័ត្រ។
 6. ទស្សនា Sankampaeng: គ្រឿងក្រអូប / គ្រឿងសង្ហារឹម / ប្រាក់ / ស្រក / celadon ...។
- ✓ ធ្វើតំណើរពី Saraphi to Chiang Mai City។
- ✓ ចុះឈ្មោះនៅសណ្ឋាគារ។
- ✓ ដើរទៅលេងកម្សាន្តទៅមជ្ឈមណ្ឌលវប្បធម៌បុរាណដើម្បីពិសារអាហារពេលល្ងាចបែបតាមប្រពៃណីថៃហើយអ្នកអាចរីករាយជាមួយតន្ត្រីប្រពៃណីនិងរាំ។
- ✓ នៅថ្ងៃសៅរ៍បន្ទាប់ពីអាហារពេលល្ងាចយើងអាចដើរកម្សាន្តនៅតាមបណ្តោយផ្លូវ Wualai ដើម្បីរកមើលវត្ថុអនុស្សាវរីយ៍មួយចំនួន។
- ✓ បន្ទាប់មកអ្នកអាចវិលត្រលប់មកទីក្រុងឈៀងម៉ៃដោយខ្លួនឯង។
- ✓ សំរាកនៅ Noble House (shared double / twin / triple room)។

ថ្ងៃទី 05 - ថ្ងៃអាទិត្យ (អាហារពេលព្រឹក)

- ✓ ពិសារអាហារពេលព្រឹកនៅ Gai Thai's Restaurant (បែបថៃ)។
- ✓ ធ្វើតំណើរពី Chiang Mai to Airport ជាមួយអ្នកបើកបរយ៉ាងស្អាតជំនាញ។
- ✓ យើងសង្ឃឹមថាយើយនឹងជួបគ្នាម្តងទៀតនៅរដូវការផ្សេង។





តម្លៃសរុបសម្រាប់ដំណើរកម្សាន្តនៅកម្ពុជា

១៩៩, - \$ / សម្រាប់មនុស្សម្នាក់

- ក្រុមទេសចរនេះមិនតិចជាង 15 pax ហើយក៏មិនលើសពី 24 pax ។
- ហើយជាពិសេសនោះមានអ្នកទេសចរណ៍ខ្មែរចំនួន 1 នាក់ដែលជាមេក្រុមគឺពុំគិតថ្លៃទេក្នុងចំណោមអ្នកធ្វើដំណើរ 15 នាក់។
- តើធ្វើដូចម្តេចដើម្បីទទួលបានការចំណាយទាបហើយចំណេញច្រើននៅឈៀងម៉ែ?
 1. ជើងហោះហើរជាមួយក្រុមហ៊ុន JC Airlines ពីភ្នំពេញទៅព្រលានយន្តហោះដនឡើង។
 2. ជើងហោះហើរជាមួយ Thai Lion Air ពីទីក្រុងបាងកកទៅឈៀងម៉ែ
 3. ជើងហោះហើរជាមួយក្រុមហ៊ុន Vietjet Air ពីឈៀងម៉ែទៅទីក្រុងហូជីមិញ
 4. ធ្វើដំណើរតាមឡានក្រុងពីទីក្រុងហូជីមិញទៅភ្នំពេញ។
- សម្រាប់ព័ត៌មានបន្ថែមនិងការកក់ស្នូមទាក់ទងតំណាងផ្នែកលក់របស់យើងនៅភ្នំពេញ:

cambodia@smile-of-asia.com